

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, jic@longbeach.gov

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

សាលាក្រុង នៅបន្តអនុវត្តកម្មវិធីលើកទឹកចិត្ត សម្រាប់ អ្នកដែលមកចាក់វ៉ាក់សាំង COVID-19 ។ រង្វាន់ប្រចាំថ្ងៃ ពីឱកាសចាប់ឆ្នោតផ្សងសំណាង រួមមាន ប័ណ្ណរង្វាន់ និងកញ្ចប់ស្នាក់នៅ ក្នុងសណ្ឋាគារ តាមមូលដ្ឋាន ។

ឡងប៊ិច, CA - នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស នៃសាលាក្រុងឡងប៊ិច (នាយកដ្ឋានសុខាភិបាល) កំពុងបន្តប្រតិបត្តិការ ការចាប់ឆ្នោតផ្សងសំណាង ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃសៅរ៍ ទី 12 ខែមិថុនា សម្រាប់អ្នកមកចាក់វ៉ាក់សាំង COVID-19 ដូសទីមួយ ជាការលើកទឹកចិត្ត អ្នកដែលអាចចាក់វ៉ាក់សាំងបាន ឱ្យមកចាក់វ៉ាក់សាំង ។ រង្វាន់សប្តាហ៍នេះ រួមមាន ប័ណ្ណរង្វាន់ និងការស្នាក់នៅ ដោយឥតគិតថ្លៃ ក្នុងសណ្ឋាគារ នៅមូលដ្ឋាន ។

រហូតដល់ថ្ងៃទី 12 ខែមិថុនា អ្នកដែលចាក់ វ៉ាក់សាំង Pfizer ឬ Moderna ដូសទីមួយ ឬ វ៉ាក់សាំង Johnson & Johnson/Janssen តែមួយដូស នៅទីតាំងចាក់វ៉ាក់សាំង ដែលប្រតិបត្តិការ ដោយសាលាក្រុង នឹងមានឈ្មោះ ដោយស្វ័យប្រវត្តិ សម្រាប់ចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ មានជម្រើស ដូចជា ប័ណ្ណរង្វាន់ 50 ដុល្លារ, ឬ ប័ណ្ណរង្វាន់ នៅផ្សារ Fandango, Target ឬ Walmart, ឬ ការស្នាក់នៅ ដោយឥតគិតថ្លៃ ក្នុងសណ្ឋាគារ នៅមូលដ្ឋាន រយៈពេល ពីរយប់ ។ សណ្ឋាគារចូលរួម ក្នុងសប្តាហ៍នេះ រួមមាន សណ្ឋាគារ ម៉ារីយ៉ូត (Long Beach Marriott), វេស្តិន ឡងប៊ិច (Westin Long Beach) និង ហ្គោលដែន ស៊ែល ហ្គីល (Golden Sails Hotel) ។ អ្នកដែលត្រូវបានជ្រើសរើស នឹងមានឱកាសរើសយក រង្វាន់មួយ ។ ត្រូវមាន ការយល់ព្រម ពីឪពុកម្តាយ/អាណាព្យាបាល សម្រាប់បុគ្គល ដែលមានអាយុក្រោម 18 ឆ្នាំ ។

មានមធ្យោបាយជាច្រើន សម្រាប់អ្នកអាចចាក់វ៉ាក់សាំង មកចាក់វ៉ាក់សាំង នៅឡងប៊ិចបាន ៖

- មជ្ឈមណ្ឌលសន្តិបាតឡងប៊ិច ដែលមានអាសយដ្ឋានលេខ 300 មហាវិថី អ៊ី អូស៊ីន (E. Ocean Blvd.) នៅថ្ងៃអង្គារ និងថ្ងៃពុធ ពីពេលថ្ងៃត្រង់ ដល់ម៉ោង 5 ល្ងាច, ថ្ងៃព្រហស្បតិ៍ ពីពេលថ្ងៃត្រង់ ដល់ម៉ោង 6 ល្ងាច, ថ្ងៃសុក្រ ពីម៉ោង 11 ថ្ងៃ ដល់ម៉ោង 6 ល្ងាច, និង ថ្ងៃសៅរ៍ ពីម៉ោង 11 ថ្ងៃ ដល់ម៉ោង 3 រសៀល ។
- គ្លីនិកសហគមន៍ ចល័តនៅឧទ្យាន [អ៊ីមីតមេរីវ៉ាល យីត \(Admiral Kidd\)](#), [ម៉ាកខាតធៀ \(MacArthur\)](#) និង [ហ្វាហ្វតូន \(Houghton\)](#)
- [យានចាក់វ៉ាក់សាំង ចល័ត](#) សម្រាប់អ្នកចេញពីផ្ទះមិនកើត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ រងការប៉ះពាល់ខ្លាំង
- [គ្លីនិកចាក់វ៉ាក់សាំង ចល័ត នៅសាលារៀន តាមមូលដ្ឋាន](#) រួមមាន វិទ្យាល័យ ខាប្រីលីឡូ (Cabrillo High School) នៅថ្ងៃសៅរ៍ ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល, សាលាបឋមសិក្សា ហ្គ្រាន (Grant Elementary) នៅថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង 10:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់, និង

អនុវិទ្យាល័យ វ៉ាស៊ីងតុន (Washington Middle School) នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ចាប់ពី ម៉ោង 2:30 រសៀល ដល់ម៉ោង 4:30 ល្ងាច ។

- [គ្លីនិកចាក់វ៉ាក់សាំង នៅពេលល្ងាច](#) នៅទីធ្លា ប៉ាស៊ីហ្វិក ខ្ពស់ (PCC) នៃមហាវិទ្យាល័យ ក្រុងឡងប៊ិច នៅអាសយដ្ឋានលេខ 1305 ផ្លូវហាយវេ អ៊ី ប៉ាស៊ីហ្វិក ខ្ពស់ (E. Pacific Coast Highway) ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 5 ល្ងាច ដល់ម៉ោង 8 យប់ ។ ហាប៊ីត (Habit) មានផ្តល់ជូន អាហារ ដោយឥតគិតថ្លៃ នៅរាល់ថ្ងៃពុធ ក្នុងខែមិថុនា សម្រាប់អ្នកមកចាក់វ៉ាក់សាំង នៅទីតាំងនេះ ។ កុមារ ដែលមានអាយុក្រោម 12 ឆ្នាំ ក៏នឹងទទួលបាន អាហារ ដោយឥតគិតថ្លៃផងដែរ នៅពេល គេមកជាមួយ បុគ្គលដែលមកចាក់វ៉ាក់សាំងនោះ ។

មិនចាំបាច់មានការណាត់ជួប ទុកជាមុននោះទេ តែប្រជាពលរដ្ឋដែលចាប់អារម្មណ៍ចង់ធ្វើការណាត់ជួប អាចធ្វើទៅបាន ដោយចូលទៅច្រកចាក់វ៉ាក់សាំង របស់រដ្ឋ MyTurn.ca.gov ឬដោយទូរសព្ទទៅលេខទាន់ ហេតុការណ៍ 833.422.4255 សម្រាប់ COVID-19 កាលីហ្វ័រញ៉ា បានផងដែរ ។

លើសពីនេះទៅទៀត រដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើម [កម្មវិធីលើកទឹកចិត្តចាក់វ៉ាក់សាំង](#) ដែលមានរង្វាន់ សាច់ប្រាក់ ក្នុងទឹកប្រាក់ រហូតដល់ 1,5 លាន ដុល្លារ ។ ប្រជាពលរដ្ឋកាលីហ្វ័រញ៉ាទាំងអស់ ដែលបានចាក់វ៉ាក់សាំង COVID-19 រួច យ៉ាងហោចណាស់ បានមួយដូច រួមទាំងអ្នកដែលកំពុងចាក់វ៉ាក់សាំងនៅឡងប៊ិច នឹងបានចុះឈ្មោះដោយស្វ័យប្រវត្តិ ។

តាំងពីពេលដែលកម្មវិធីលើកទឹកចិត្តចាក់វ៉ាក់សាំង បានចាប់ផ្តើម កាលពីខែមុនមក ការណាត់ជួប ចាក់វ៉ាក់សាំង បានកើនឡើងទ្វេដង ។ កម្មវិធីលើកទឹកចិត្ត [បានចាប់ដំណើរការ](#) ដោយមានសំបុត្រចូល ជលរហូតដល់ ប៉ាស៊ីហ្វិក ដែលបានចែកជូនបាន ប្រមាណ 5700 សន្លឹក ហើយ [បានបន្តផ្តល់ជូន](#) ប្រដាប់ លេងល្បែង Nintendo Switches ម៉ាស៊ីនចាក់ចម្រៀង Apple AirPods និង ឱកាសស្នាក់នៅ ដោយឥត គិតថ្លៃ រយៈពេល ពីរយប់ នៅមូលដ្ឋាន ក្នុងមូលដ្ឋាន ។ សាលាក្រុង បន្តស្វែងរក គ្រឿងលើកទឹកចិត្ត និង យុទ្ធសាស្ត្រផ្សេងៗ ទៀត ដើម្បីជំរុញប្រជាពលរដ្ឋ ដែលអាចចាក់វ៉ាក់សាំង ទាំងអស់ ឱ្យការពារខ្លួនពួកគេ និងអ្នកផ្សេងទៀត ពី COVID-19 ដោយរដ្ឋត្រៀមលក្ខណៈលើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញ នៅថ្ងៃទី 15 ខែមិថុនា ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់ របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ longbeach.gov/COVID19 ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។ ប្រជា ពលរដ្ឋក៏អាចចូលទៅ longbeach.gov/COVID19data ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព ពាក់ព័ន្ធ នឹងករណីឆ្លង និងវ៉ាក់សាំង បានផងដែរ ។

###